



OHSU
គោលនយោបាយជំនួយហិរញ្ញវត្ថុ

ឯកសារលេខ៖ HC-FSM-112-POL Rev.030226	ប្រភេទ៖ សៀវភៅណែនាំអំពីសេវាហិរញ្ញវត្ថុ	
កាលបរិច្ឆេទបង្កើត៖ 12/12/2007	កាលបរិច្ឆេទចូលជាធរមាន៖ 04/08/2026	កាលបរិច្ឆេទត្រួតពិនិត្យបន្ទាប់៖ 02/08/2027
អ្នកកែសម្រួល (មុខតំណែង)៖ នាយកជាន់ខ្ពស់ ផ្នែកទទួលអ្នកជំងឺ	ម្ចាស់ឯកសារ (មុខតំណែង)៖ នាយកជាន់ខ្ពស់ ផ្នែកទទួលអ្នកជំងឺ	

គោលបំណង៖

គោលនយោបាយនេះផ្តល់នូវគោលការណ៍ណែនាំសម្រាប់ការគ្រប់គ្រងជំនួយហិរញ្ញវត្ថុសម្រាប់អ្នកជំងឺដែលទទួលបានការថែទាំនៅ OHSU។ ជាក់ពិសេស គោលនយោបាយនេះ៖

- រួមបញ្ចូលនូវហេតុផលនៃការមានសិទ្ធិទទួលបានជំនួយហិរញ្ញវត្ថុ ដែលរួមមានទាំងការថែទាំដោយឥតគិតថ្លៃ និងការបញ្ចុះតម្លៃ។
- ពណ៌នាអំពីរបៀបដែល OHSU សម្រេចលើចំនួនទឹកប្រាក់ដែលអ្នកជំងឺដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ជំនួយហិរញ្ញវត្ថុត្រូវបង់ក្រោមគោលនយោបាយនេះ។
- ពណ៌នាអំពីសេវាណាខ្លះដែលមានសិទ្ធិទទួលបានជំនួយហិរញ្ញវត្ថុ។
- ពណ៌នាអំពីអ្នកដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ការពិនិត្យស្ថានភាពហិរញ្ញវត្ថុដោយផ្ទាល់ដៃ និងដោយស្វ័យប្រវត្តិ។
- ពណ៌នាអំពីរបៀបដែលអ្នកជំងឺដាក់ពាក្យសុំជំនួយហិរញ្ញវត្ថុ។
- ពណ៌នាអំពីរបៀបដែលមណ្ឌលសុខភាពនេះនឹងជួយផ្សាយគោលនយោបាយនេះទៅកាន់សហគមន៍ដែលខ្លួនបម្រើ។
- ពណ៌នាអំពីរបៀបដែលមណ្ឌលសុខភាពកំណត់កម្រិតចំនួនទឹកប្រាក់ដែលត្រូវគិតថ្លៃពីអ្នកជំងឺដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ជំនួយហិរញ្ញវត្ថុ។
- ពណ៌នាអំពីការអនុវត្តការចេញវិក្កយបត្រ និងការទារប្រាក់របស់មណ្ឌលសុខភាព។

បុគ្គលដែលពាក់ព័ន្ធ៖

គោលនយោបាយនេះអនុវត្តចំពោះអ្នកជំងឺរបស់ OHSU ដែលទទួលបានការថែទាំនៅក្នុងមន្ទីរពេទ្យ កន្លែងពិគ្រោះជំងឺអ្នកមិនស្នាក់ព្យាបាល កន្លែងផ្តល់សេវាគាំទ្រ និង/ឬកន្លែងផ្តល់សេវាថែទាំចល័ត។

គោលនយោបាយ៖

OHSU បំពេញភារកិច្ចចំពោះសហគមន៍ ដើម្បីផ្តល់ជំនួយហិរញ្ញវត្ថុប្រកបដោយភាពយុត្តិធម៌ ជាប់លាប់ និងមិនលម្អៀង។ ផ្អែកលើសិទ្ធិទទួលបានដែលឆ្លងកាត់ការពិនិត្យវាយតម្លៃដោយផ្ទាល់ ការពិនិត្យដោយស្វ័យប្រវត្តិ ឬនីតិវិធីនៃការដាក់ពាក្យសុំ OHSU នឹងជួយដល់បុគ្គលដែលមានតម្រូវការផ្នែកហិរញ្ញវត្ថុ តាមរយៈការផ្តល់ជូននូវការបញ្ចុះតម្លៃ ឬការលើកលែងការបង់ថ្លៃសេវាទាំងស្រុង ឬមួយផ្នែក ដូចដែលបានចែងនៅក្នុងគោលនយោបាយនេះ។



OHSU
គោលនយោបាយជំនួយហិរញ្ញវត្ថុ

និយមន័យ:

- ជំនួយហិរញ្ញវត្ថុ:** ការលើកលែងបំណុល ឬការបញ្ចុះតម្លៃលើការគិតប្រាក់សម្រាប់សេវាកម្មចាំបាច់ផ្នែកវេជ្ជសាស្ត្រ ដែលអ្នកជំងឺជាអ្នកទទួលខុសត្រូវបង់ដោយផ្ទាល់ ប៉ុន្តែពួកគាត់ពុំមានលទ្ធភាពបង់ ដោយផ្អែកលើកម្រិតប្រាក់ចំណូល ចំនួនសមាជិកក្នុងគ្រួសារ ការវិភាគស្ថានភាពហិរញ្ញវត្ថុ ឬស្ថានភាពប្រជាសាស្ត្រ។
- សេវាកម្មចាំបាច់ផ្នែកវេជ្ជសាស្ត្រ:** ពាក្យ “ចាំបាច់ផ្នែកវេជ្ជសាស្ត្រ” សំដៅលើសេវាថែទាំសុខភាព ដែលចាំបាច់ក្នុងការបង្ការ ធ្វើធាតុវិនិច្ឆ័យ ឬព្យាបាលជំងឺ រហូត អាការ ឬធាតុ ឬក៏ធាតុសញ្ញានៃជំងឺ រហូត អាការ ឬធាតុ ហើយស្របតាមស្តង់ដារវេជ្ជសាស្ត្រដែលត្រូវបានទទួលយកជាទូទៅ។ OHSU ប្រើប្រាស់បញ្ជីសេវាសុខភាពអាទិភាពរបស់ Oregon Health Plan (OHP) នៅពេលធ្វើការកំណត់ថាតើសេវាកម្មណាមួយមានភាពចាំបាច់ផ្នែកវេជ្ជសាស្ត្រ និងមានសិទ្ធិទទួលបានជំនួយហិរញ្ញវត្ថុដែរឬទេ។ សេវាកម្មដែលទាក់ទងនឹងការកែសម្រួល ការធ្វើពិសោធន៍ ឬសេវាកម្មដែលជាផ្នែកនៃកម្មវិធីស្រាវជ្រាវគ្រីនិក មិនត្រូវបានចាត់ទុកថាជាសេវាកម្មចាំបាច់ផ្នែកវេជ្ជសាស្ត្រក្នុងគោលបំណងនៃគោលនយោបាយនេះឡើយ។
- តំបន់ផ្តល់សេវាចម្បង:** សហគមន៍ចម្បងដែលទទួលបានសេវាពី OHSU គឺអ្នកជំងឺដែលមានទីលំនៅក្នុងរដ្ឋ Oregon និងបណ្តាខោនធីក្នុងរដ្ឋ Washington ដូចខាងក្រោម ដែលមានព្រំប្រទល់ជាប់នឹងរដ្ឋ Oregon៖ Pacific, Lewis, Wahkiakum, Cowlitz, Clark, Skamania, Yakima, Klickitat, Benton, Walla Walla និង Columbia។ ទោះបីជាទីតាំងទាំងនេះជាតំបន់ផ្តល់សេវាចម្បងរបស់ OHSU ក៏ពិតមែន ប៉ុន្តែអ្នកជំងឺទាំងអស់ដែលមានទីលំនៅអចិន្ត្រៃយ៍ក្នុងសហរដ្ឋអាមេរិក សុទ្ធតែមានសិទ្ធិទទួលបានជំនួយហិរញ្ញវត្ថុ។ ការផ្តល់សេវាតាមបញ្ជាក់ទីលំនៅ គឺជាលក្ខខណ្ឌតម្រូវ ហើយខុសពីការណែនាំឯកសារសម្របសម្រួលជាទូទៅ រួមមានអត្តសញ្ញាណប័ណ្ណ/បណ្ណបើកបរដែលចេញដោយរដ្ឋ កិច្ចសន្យាជួលលំនៅឋាន ឯកសារសម្របសម្រួលផ្សេងៗ (ពោលគឺ ឯកសារស្នាក់នៅមជ្ឈមណ្ឌលសង្គ្រោះ ឯកសារជំនួយពីរដ្ឋជាដើម) និង/ឬច្បាប់ចម្លងនៃលិខិតប្រកាសពន្ធលើប្រាក់ចំណូលរដ្ឋ។
- អ្នកជំងឺអន្តរជាតិ:** បុគ្គលគ្រប់រូបដែលកំពុងស្វែងរក និង/ឬកំពុងទទួលបានការថែទាំវេជ្ជសាស្ត្រនៅ OHSU ដែលស្នាក់នៅក្នុងសហរដ្ឋអាមេរិកជាបណ្តោះអាសន្ន (ឧ. អ្នកកាន់ទិដ្ឋាការមិនមែនអន្តោប្រវេសន៍ ដូចជា ទិដ្ឋាការទេសចរណ៍/B2 ទិដ្ឋាការសិស្ស/F1 ជាដើម)។
- ក្រុមគ្រួសារ/សមាជិកក្នុងផ្ទះ:** សមាជិកក្នុងផ្ទះ សំដៅលើបុគ្គលនៅលីវដែលមានអាយុចាប់ពី 18 ឆ្នាំឡើងទៅ ឬបុគ្គល និងសហព័ទ្ធ ដៃគូជីវិតរបស់គេ និងកូនក្នុងបន្ទុកដែលមានអាយុក្រោម 18 ឆ្នាំ ដែលរស់នៅក្នុងផ្ទះសម្បែងតែមួយ រួមទាំងបុគ្គលដទៃទៀតដែលបុគ្គលនោះមានទំនួលខុសត្រូវផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុ និងបានប្រកាសថាជាជនក្នុងបន្ទុកនៅក្នុងឯកសារពន្ធរបស់ខ្លួន ទោះបីជាអ្នកនោះរស់នៅក្នុង ឬក្រៅផ្ទះសម្បែងជាមួយគ្នាក៏ដោយ។
- គោលការណ៍ណែនាំស្តីពីកម្រិតក្រីក្ររបស់សហព័ទ្ធ:** កម្រិតប្រាក់ចំណូលដែលរដ្ឋាភិបាលសហព័ទ្ធប្រើប្រាស់ ដើម្បីកំណត់និយមន័យនៃភាពក្រីក្រ។
- ប្រាក់ចំណូលក្នុងផ្ទះ:** ប្រាក់ចំណូលរបស់សមាជិកក្នុងផ្ទះ/គ្រួសារទាំងអស់ ដែលរស់នៅក្នុងផ្ទះសម្បែងតែមួយជាមួយអ្នកជំងឺ ឬនៅអាសយដ្ឋានផ្ទះ ដែលអ្នកជំងឺប្រើប្រាស់លើលិខិតប្រកាសពន្ធ ឬឯកសាររដ្ឋាភិបាលផ្សេងទៀត។
- ការពិនិត្យវាយតម្លៃដោយស្ម័គ្រប្រវត្តិសម្រាប់ជំនួយហិរញ្ញវត្ថុ:** នីតិវិធីដែល OHSU ធ្វើការពិនិត្យវាយតម្លៃស្ថានភាពហិរញ្ញវត្ថុរបស់អ្នកជំងឺ ដែលទទួលបានសេវាកម្មចាំបាច់ផ្នែកវេជ្ជសាស្ត្រ ដើម្បីផ្តល់ជំនួយហិរញ្ញវត្ថុ នៅពេលដែលអ្នកជំងឺមានបំណុលលើសពី \$1500 ព្រមទាំងសម្រាប់អ្នកជំងឺដែលមិនមានធានារ៉ាប់រងសុខភាព ឬអ្នកជំងឺដែលបានចុះឈ្មោះក្នុងកម្មវិធីជំនួយផ្នែកវេជ្ជសាស្ត្ររបស់រដ្ឋ។ បន្ទាប់មក ការពិនិត្យវាយតម្លៃនេះត្រូវបានប្រើប្រាស់ ដើម្បីកំណត់សេចក្តីសម្រេចក្នុងការផ្តល់ជំនួយហិរញ្ញវត្ថុ។



OHSU
គោលនយោបាយជំនួយហិរញ្ញវត្ថុ

9. **ពាក្យសុំជំនួយហិរញ្ញវត្ថុ៖** ទម្រង់បែបបទដែលអាចបំពេញដោយអ្នកជំងឺ ក្នុងគោលបំណងដាក់ពាក្យស្នើសុំជំនួយហិរញ្ញវត្ថុ។
10. **សេវាកម្មដែលមិនស្ថិតក្រោមការរ៉ាប់រងរបស់ OHP៖** គណៈកម្មការត្រួតពិនិត្យភស្តុតាងសុខភាពនៃរដ្ឋ Oregon រក្សាទុកបញ្ជីផ្ទៃក្នុង រវាងអាការជំងឺ និងការព្យាបាល ដែលត្រូវបានគេស្គាល់ថាជា “បញ្ជីសេវាសុខភាពជាអាទិភាព”។ ការផ្ទេរទាំងនេះត្រូវបានចាត់ ថ្នាក់ដោយរដ្ឋតាមកម្រិតអាទិភាព ពីកម្រិតសំខាន់បំផុតទៅកម្រិតសំខាន់តិចតួចបំផុត ហើយបន្ទាប់មកត្រូវបានកំណត់ដោយលេខ រៀងៗ។ សេវាកម្មដែលត្រូវបានផ្តល់អាទិភាពថាសំខាន់បំផុត គឺទទួលបានការឧបត្ថម្ភថវិកាពីរដ្ឋ ក្នុងនាមជាផ្នែកមួយនៃផែនការ Oregon Health Plan។ កម្រិតនៃថវិកា ត្រូវបានកំណត់ត្រឹមត្រូវបន្ទាត់មួយដែលបានចង្អុលបង្ហាញដោយរដ្ឋ។ នេះមានន័យថា រាល់ការផ្គត់ផ្គង់ណាមួយដែលស្ថិតនៅខាងលើបន្ទាត់នេះ ត្រូវបានចាត់ទុកថាទទួលបានការឧបត្ថម្ភថវិកា។ រាល់ការផ្គត់ផ្គង់ណាមួយ ដែលស្ថិតនៅខាងក្រោមបន្ទាត់នេះ គឺមិនទទួលបានការឧបត្ថម្ភថវិកាឡើយ។ ជាទូទៅ សេវាកម្មដែលស្ថិតនៅខាងក្រោមបន្ទាត់ ត្រូវ បានចាត់ថ្នាក់ជាការព្យាបាលដែលមិនផ្តល់លទ្ធផលជាប្រយោជន៍ ការព្យាបាលក្នុងគោលបំណងកែសម្រួល និងស្ថានភាពជំងឺដែល អាចជាសះស្បើយដោយខ្លួនឯង។ លើសពីនេះ សេវាកម្មវេជ្ជសាស្ត្រមួយចំនួន ត្រូវបានដកចេញពីការឧបត្ថម្ភថវិកាដោយច្បាប់ ORS 410-120-1200 ដែលមានចំណងជើងថា “សេវាកម្មដែលត្រូវបានដកចេញ និងដែនកំណត់”។
11. **ចំនួនទឹកប្រាក់ដែលចេញវិក្កយបត្រជាទូទៅ (AGB)៖** ចំនួនទឹកប្រាក់ជាមធ្យមដែលទទួលបានពី Medicare, Medicaid អ្នកបង់ ប្រាក់ផ្សេងទៀត និងការបង់ប្រាក់របស់អ្នកជំងឺ សម្រាប់សេវាកម្ម នីតិវិធី និងការធ្វើតេស្តនានា។ ជាធម្មតា វាត្រូវបានកំណត់ជាភាគ រយនៃចំនួនទឹកប្រាក់សរុប។
12. **គម្រោងចែករំលែកថ្លៃចំណាយលើផ្នែកវេជ្ជសាស្ត្រ៖** គម្រោងចែករំលែកការចំណាយលើផ្នែកវេជ្ជសាស្ត្រ ឬអង្គការចែករំលែកសេវា ថែទាំសុខភាព គឺជាក្រុមបុគ្គលដែលមានគំនិតដូចគ្នា ដែលយល់ព្រមរួមគ្នា និងជួយគ្នាទៅវិញទៅមកក្នុងការទូទាត់ថ្លៃចំណាយ លើផ្នែកវេជ្ជសាស្ត្ររបស់ពួកគេ។ ជាទូទៅ គម្រោងចែករំលែកថ្លៃចំណាយលើផ្នែកវេជ្ជសាស្ត្រ មិនធ្វើការទូទាត់ដោយផ្ទាល់ទៅកាន់អ្នក ផ្តល់សេវាថែទាំសុខភាពនោះទេ។ ផ្ទុយទៅវិញ ពួកគេទូទាត់ប្រាក់ជូនអ្នកជំងឺ ហើយបន្ទាប់មកទើបអ្នកជំងឺទូទាត់បន្តទៅកាន់អ្នកផ្តល់សេវាថែទាំសុខភាព។
13. **គណនីកម្ចីហួសកាលកំណត់៖** គណនីមួយត្រូវបានចាត់ទុកថាជាគណនីកម្ចីហួសកាលកំណត់ នៅពេលដែលសមតុល្យរបស់អ្នក ជំងឺមិនត្រូវបានទូទាត់ដាច់ស្រេច បន្ទាប់ពីមានការចេញរបាយការណ៍ចំនួនបី (3) ដង និង/ឬរយៈពេល 90 ថ្ងៃរាប់ចាប់ពីកាលបរិច្ឆេទ នៃរបាយការណ៍លើកទីមួយ។

ពាក្យគន្លឹះ៖ ហិរញ្ញវត្ថុ ជំនួយ ការពិនិត្យវាយតម្លៃស្ថានភាពហិរញ្ញវត្ថុ ពាក្យសុំជំនួយហិរញ្ញវត្ថុ, FA

ទំនួលខុសត្រូវ៖

បុគ្គលិករបស់ OHSU ដែលពាក់ព័ន្ធនឹងការចាត់ចែងសំណើសុំជំនួយហិរញ្ញវត្ថុពីអ្នកជំងឺដែលកំពុងប្រឈមនឹងការទទួលបានការថែទាំនៅ OHSU មាន ការទទួលខុសត្រូវក្នុងការស្វែងយល់ និងអនុលោមតាមគោលនយោបាយនេះ។

លក្ខខណ្ឌតម្រូវនៃគោលនយោបាយ៖



OHSU
គោលនយោបាយជំនួយហិរញ្ញវត្ថុ

1. ការផ្សព្វផ្សាយព័ត៌មានអំពីជំនួយហិរញ្ញវត្ថុ និងការអប់រំអ្នកជំងឺ

- a. OHSU ខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីធ្វើឱ្យអ្នកជំងឺរបស់យើងអាចទទួលបានព័ត៌មានអំពីជំនួយហិរញ្ញវត្ថុដែលរួមមានជាអាទិ៍៖
 - i. ព័ត៌មានអំពីគោលនយោបាយជំនួយហិរញ្ញវត្ថុ អាចទទួលបានដោយឥតគិតថ្លៃតាមរយៈទូរសព្ទ ដោយផ្ទាល់ ឬជាលាយលក្ខណ៍អក្សរ។ សូមមើលឧបសម្ព័ន្ធ D សម្រាប់ព័ត៌មានទំនាក់ទំនង។
 - ii. ផ្អាកសញ្ញាបញ្ជាក់នៅតាមកន្លែងទទួលអ្នកជំងឺចូលសម្រាកព្យាបាលចម្បងនៃមន្ទីរពេទ្យនីមួយៗ និងនៅតាមកន្លែងផ្តល់សេវាថែទាំចល័ត។
 - iii. ខិត្តប័ណ្ណ ឬឯកសារបន្ថែមដែលពន្យល់អំពីជំនួយហិរញ្ញវត្ថុ គឺមានផ្តល់ជូនតាមការស្នើសុំនៅគ្រប់កន្លែងថែទាំអ្នកជំងឺទាំងអស់។
 - iv. របាយការណ៍វិក្កយបត្ររួមបញ្ចូលព័ត៌មានទាក់ទងនឹងការអាចទទួលបានជំនួយហិរញ្ញវត្ថុ។
 - v. គេហទំព័រមានផ្តល់នូវព័ត៌មានទាក់ទងនឹងការអាចទទួលបានជំនួយហិរញ្ញវត្ថុ។
 - vi. OHSU ផ្តល់សេវាបម្រើអតិថិជនផ្នែកជំនួយហិរញ្ញវត្ថុពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ដោយមានសេវាសារជាសំឡេងផងដែរ។
 - vii. បុគ្គលិកសេវាកម្មហិរញ្ញវត្ថុអ្នកជំងឺមានប្រចាំការនៅ OHSU ដើម្បីជួយអ្នកជំងឺក្នុងការស្វែងយល់ និងដាក់ពាក្យស្នើសុំធនធានដែលមានផ្តល់ជូន រួមទាំងកម្មវិធីជំនួយហិរញ្ញវត្ថុផងដែរ។
 - viii. OHSU មានផ្តល់ជូនច្បាប់ចម្លងនៃគោលនយោបាយនេះនៅតាមកន្លែងទទួលអ្នកជំងឺចូលសម្រាកព្យាបាលចម្បងនៃមន្ទីរពេទ្យនីមួយៗ និង ទីតាំង សាខារបស់ខ្លួន តាមការស្នើសុំ។
 - ix. OHSU ផ្តល់ជូននូវគោលនយោបាយជំនួយហិរញ្ញវត្ថុ សេចក្តីណែនាំ និងពាក្យស្នើសុំរបស់យើង ជាភាសាដែលប្រើប្រាស់ដោយមនុស្សចំនួន 1000 នាក់ ឬចំនួនចាប់ពី 5% ឡើងទៅនៃប្រជាជនដែលរស់នៅក្នុងតំបន់សេវាកម្មចម្បងរបស់ OHSU។
 - x. OHSU មានផ្តល់សេវាកម្មអ្នកបកប្រែផ្ទាល់មាត់ ដើម្បីបកប្រែឯកសារ ឬជួយសម្រួលដល់នីតិវិធីនៃការដាក់ពាក្យស្នើសុំតាមការចាំបាច់។
 - xi. OHSU តម្រូវឱ្យរាល់ទីភ្នាក់ងារប្រមូលប្រាក់បំណុលទាំងអស់ដែលទទួលបានបន្ទុកចាត់ចែងគណនីរបស់អ្នកជំងឺ ត្រូវផ្តល់លេខទូរសព្ទដែលអ្នកជំងឺអាចទូរសព្ទទៅកាន់ដើម្បីស្នើសុំជំនួយហិរញ្ញវត្ថុ។ បុគ្គលិកសេវាកម្មហិរញ្ញវត្ថុអ្នកជំងឺអាចទាក់ទងបានតាមទូរសព្ទ ដើម្បីជួយអ្នកជំងឺក្នុងការកំណត់នូវជម្រើសហិរញ្ញវត្ថុ ឬកម្មវិធីជំនួយសមស្រប។

2. មិនមានសិទ្ធិទទួលបានជំនួយហិរញ្ញវត្ថុក្រោមគោលនយោបាយនេះទេ

- a. ជំនួយផ្នែកហិរញ្ញវត្ថុមិនមានសម្រាប់អ្នកជំងឺអន្តរជាតិទេ។
- b. ជំនួយហិរញ្ញវត្ថុមិនមានសម្រាប់អ្នកជំងឺដែលមានគម្រោងចែករំលែកការចំណាយនោះទេ លុះត្រាតែពួកគេអាចបង្ហាញភស្តុតាងនៃការទូទាត់ប្រាក់ពីគម្រោងចែករំលែកការចំណាយរបស់ពួកគេសិនបន្ទាប់ពីទទួលបានសេវាកម្ម។



OHSU
គោលនយោបាយជំនួយហិរញ្ញវត្ថុ

- c. សេវាកម្ម និងស្ថានភាពនានាដែលអ្នកជំងឺនឹងមិនមានសិទ្ធិទទួលបានជំនួយហិរញ្ញវត្ថុក្រោមគោលនយោបាយនេះ រួមមាន៖
 - i. សេវាកម្មដែលត្រូវបានចាត់ទុកថាមិនមានការធានារ៉ាប់រង ឬមិនមានភាពចាំបាច់ខាងផ្នែកវេជ្ជសាស្ត្រ ដោយយោងតាមបញ្ជីនៃសេវាសុខភាពជាអាទិភាពរបស់ OHP។
 - ii. សេវាកម្មដែលផ្តល់ជូនអ្នកជំងឺនៅពេល OHSU ស្ថិតនៅក្រៅបណ្តាញ ក៏ដូចជាសេវាកម្មដែលជាទូទៅមិនមានការធានារ៉ាប់រងនៅក្នុងបណ្តាញរបស់អ្នក។ យើងអាចធ្វើការលើកលែងបាន ប្រសិនបើយើងទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់សេវាក្រៅបណ្តាញធានារ៉ាប់រង មានការកំណត់អត្រានៃការទូទាត់ប្រាក់ច្បាស់លាស់ ហើយយើងគឺជាប្រព័ន្ធចែទំនាក់ទំនងសុខភាពតែមួយគត់ដែលអាចផ្តល់ការថែទាំនេះបាន។ ជំនួយហិរញ្ញវត្ថុនឹងត្រូវបានអនុវត្ត លុះត្រាតែយើងទទួលបានការទូទាត់ប្រាក់ពីក្រុមហ៊ុនធានារ៉ាប់រងរបស់អ្នករួចរាល់តែប៉ុណ្ណោះ។
 - iii. អ្នកជំងឺដែលមិនមានការទទួលខុសត្រូវលើក្តីយបត្រ (ឧ. ការគាំទ្រដែលផ្តល់មូលនិធិដោយសហគមន៍/ទីភ្នាក់ងារ)។
 - iv. អ្នកជំងឺដែលមានការធានារ៉ាប់រង ប៉ុន្តែជ្រើសរើសមិនប្រើប្រាស់ការធានារ៉ាប់រងនោះ។
 - v. នីតិវិធីកាត់កែសម្រួលតាមជម្រើស។
 - vi. នីតិវិធីតាមជម្រើសផ្សេងទៀត (ឧ. រួមមានជាអាទិ៍ សេវាកម្មព្យាបាលភាពគ្មានកូនមួយចំនួន ការកាត់តភ្ជាប់បំពង់បង្កកំណើតឡើងវិញ ការកាត់ស្បែកចុងលិង្គនៅពេលមិនមានការណែនាំពីគ្រូពេទ្យ ការពិនិត្យភ្នែកជាប្រចាំសម្រាប់មនុស្សពេញវ័យអាយុលើសពី 21 ឆ្នាំ ។ល។)។
 - vii. អ្នកជំងឺមិនបំពេញបានតាមលក្ខណៈវិនិច្ឆ័យនៃការពិនិត្យវាយតម្លៃផ្នែកហិរញ្ញវត្ថុដោយឡែកផ្សេងទៀត សម្រាប់ការប្តូរសរីរាង្គ និងការព្យាបាលដោយ CAR-T មុនពេលបន្តដំណើរការព្យាបាល។
 - viii. ឱសថតាមវេជ្ជបញ្ជា ឬសម្ភារៈផ្គត់ផ្គង់សម្រាប់យកទៅប្រើប្រាស់នៅផ្ទះ ដែលផ្តល់ដោយឱសថស្ថាន។
 - ix. បរិក្ខារវេជ្ជសាស្ត្រប្រើប្រាស់បានយូរ (មានដូចជា៖ បរិក្ខារ និងសម្ភារៈវេជ្ជសាស្ត្រដែលមិនចេញវិក្កយបត្រដោយ OHSU ទំនិញលក់រាយដូចជាដីនតា និងកែវដាក់ក្នុងភ្នែក ឬបរិក្ខារដែលប្រើប្រាស់ក្នុងការព្យាបាលអាការៈឈប់ដកដង្ហើមពេលកំពុងគេង)។
 - x. សេវាកម្មពិសោធន៍ ឬសេវាកម្មដែលជាផ្នែកមួយនៃការសាកល្បងស្រាវជ្រាវ។
 - xi. សេវាកម្មនានាដែលផ្តល់ជូននៅតាមផ្នែកគ្លីនិកទាំងឡាយ ដែលមានរាយឈ្មោះនៅក្នុងឧបសម្ព័ន្ធ C។ នេះរួមបញ្ចូលទាំងសេវាកម្មនៅ School of Dentistry ដែលស្ថិតក្រោមកម្មវិធីសេវាកម្មបញ្ចុះតម្លៃរបស់ School of Dentistry ព្រមទាំងសេវាកម្មនៅ Richmond Family Medicine និង East Portland Family Medicine ផងដែរ។
- d. OHSU និងទីភ្នាក់ងារប្រមូលប្រាក់បំណុល នឹងមិនផ្តល់ជំនួយឡើយ បន្ទាប់ពីគណនីរបស់អ្នកជំងឺត្រូវបានបញ្ជូនចូលទៅក្នុងនីតិវិធីច្បាប់របស់តុលាការ

3. សិទ្ធិទទួលបាន

- a. សិទ្ធិទទួលបានជំនួយហិរញ្ញវត្ថុ ត្រូវបានរៀបរាប់ដូចខាងក្រោម៖
 - i. អ្នកជំងឺដែលកំពុងរស់នៅក្នុងសហរដ្ឋអាមេរិក អាចមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ជំនួយហិរញ្ញវត្ថុក្រោមគោលនយោបាយនេះ ប្រសិនបើប្រាក់ចំណូលសមាជិកក្នុងផ្ទះ/គ្រួសាររបស់ពួកគេស្ថិតនៅត្រឹម ឬទាបជាង 400% នៃកម្រិតភាពក្រីក្ររបស់សហព័ន្ធ (FPL)។ កម្រិតនៃជំនួយហិរញ្ញវត្ថុ គឺផ្អែកលើចំនួន និងប្រាក់ចំណូល



OHSU
គោលនយោបាយជំនួយហិរញ្ញវត្ថុ

សមាជិកក្នុងផ្ទះ។ គោលការណ៍ណែនាំស្តីពីភាពក្រីក្ររបស់សហព័ន្ធបច្ចុប្បន្ន អាចស្វែងរកបាននៅលើគេហទំព័រ <http://aspe.hhs.gov/poverty/> និងនៅក្នុងឧបសម្ព័ន្ធ A ខាងក្រោម។ កម្រិតនៃសិទ្ធិទទួលបាន ត្រូវបានរៀបរាប់លម្អិតនៅក្នុងផ្នែកកម្រិតនៃជំនួយហិរញ្ញវត្ថុខាងក្រោម។

- b. ជំនួយហិរញ្ញវត្ថុគឺជាជម្រើសបន្ទាប់បន្សំ បន្ទាប់ពីធនធានហិរញ្ញវត្ថុផ្សេងទៀតទាំងអស់ដែលមានផ្តល់ជូនអ្នកជំងឺ រួមទាំងការធានារ៉ាប់រង កម្មវិធីរបស់រដ្ឋាភិបាល គម្រោងចែករំលែកការចំណាយលើផ្នែកវេជ្ជសាស្ត្រ និងការទទួលខុសត្រូវពីភាគីទីបី។
- c. ជាផ្នែកមួយនៃនីតិវិធីពិនិត្យវាយតម្លៃលើជំនួយហិរញ្ញវត្ថុ អ្នកជំងឺនឹងត្រូវបានណែនាំឱ្យដាក់ពាក្យសុំការធានារ៉ាប់រងផ្សេងទៀតដែលពួកគេអាចមានសិទ្ធិទទួលបាន។ អ្នកជំងឺត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យសុំការធានារ៉ាប់រងផ្សេងទៀតណាមួយដែលមានផ្តល់ជូន។ នេះរួមមានជាអាទិ៍ កម្មវិធីដែលផ្តល់មូលនិធិដោយរដ្ឋ ឬសហព័ន្ធ ដូចជា Medicaid និង Medicare។

4. កម្រិតជំនួយហិរញ្ញវត្ថុ

- a. ជាទូទៅ ជំនួយហិរញ្ញវត្ថុពេញលេញនឹងត្រូវបានផ្តល់ជូនដល់ភាគីទទួលខុសត្រូវ ដែលមានប្រាក់ចំណូលសរុបក្នុងគ្រួសារស្ថិតនៅត្រឹម ឬទាបជាង 300% នៃកម្រិតភាពក្រីក្ររបស់សហព័ន្ធ (FPL)។ សូមមើលឧបសម្ព័ន្ធ A សម្រាប់កម្រិតប្រាក់ចំណូលផ្នែកលើភាពក្រីក្ររបស់សហព័ន្ធបច្ចុប្បន្ន ទៅតាមចំនួនសមាជិកក្នុងផ្ទះនីមួយៗ។
- b. ជាទូទៅ ភាគីទទួលខុសត្រូវដែលមានប្រាក់ចំណូលសរុបក្នុងគ្រួសារចន្លោះពី 300% ទៅ 400% នៃកម្រិតភាពក្រីក្ររបស់សហព័ន្ធនឹងទទួលបានជំនួយចំនួន 65%។ ការបញ្ចុះតម្លៃ 65% ត្រូវបានអនុវត្តលើការគិតប្រាក់ បន្ទាប់ពីបានកាត់កងការបញ្ចុះតម្លៃ 35% របស់យើងសម្រាប់ការទូទាត់ដោយខ្លួនឯងរួចរាល់ ដើម្បីធានាថា អ្នកជំងឺដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ជំនួយហិរញ្ញវត្ថុ មិនត្រូវបានគិតប្រាក់លើសពីចំនួនទឹកប្រាក់ដែលបានចេញវិក្កយបត្រជាទូទៅឡើយ។ សូមមើលឧបសម្ព័ន្ធ B សម្រាប់របៀបគណនាចំនួនទឹកប្រាក់ដែលត្រូវបានចេញវិក្កយបត្រជាទូទៅ។

អ្នកជំងឺដែលមិនមានធានារ៉ាប់រង – ការថែទាំសង្គ្រោះបន្ទាន់ និងចាំបាច់ផ្នែកវេជ្ជសាស្ត្រ	
ប្រាក់ចំណូលក្នុងគ្រួសារ	ចំនួនទឹកប្រាក់ដែលបានគិតថ្លៃ
ត្រឹម ឬទាបជាង 300% នៃកម្រិតភាពក្រីក្ររបស់សហព័ន្ធ	សូន្យ
ចន្លោះពី >300% ដល់ 400% នៃកម្រិតភាពក្រីក្ររបស់សហព័ន្ធ	35% នៃការគិតប្រាក់ បន្ទាប់ពីបានកាត់កងការបញ្ចុះតម្លៃ 35% របស់យើងសម្រាប់ការទូទាត់ដោយខ្លួនឯង
អ្នកជំងឺដែលមានការធានារ៉ាប់រងផ្នែកពាណិជ្ជកម្ម – ការថែទាំសង្គ្រោះបន្ទាន់ និងចាំបាច់ផ្នែកវេជ្ជសាស្ត្រ	
ប្រាក់ចំណូលក្នុងគ្រួសារ	ចំនួនទឹកប្រាក់ដែលបានគិតថ្លៃ
ត្រឹម ឬទាបជាង 300% នៃកម្រិតភាពក្រីក្ររបស់សហព័ន្ធ	សូន្យ
ចន្លោះពី >300% ដល់ 400% នៃកម្រិតភាពក្រីក្ររបស់សហព័ន្ធ	35% នៃសមតុល្យ បន្ទាប់ពីធានារ៉ាប់រង



OHSU
គោលនយោបាយជំនួយហិរញ្ញវត្ថុ

5. នីតិវិធីនៃការពិនិត្យវាយតម្លៃស្ថានភាពហិរញ្ញវត្ថុដោយផ្ទាល់

- a. ការពិនិត្យវាយតម្លៃស្ថានភាពហិរញ្ញវត្ថុដោយផ្ទាល់ ត្រូវបានអនុវត្តចំពោះអ្នកជំងឺដែលត្រូវទូទាត់ប្រាក់ដោយខ្លួនឯងទាំងអស់ ព្រមទាំងអ្នកជំងឺរូបណាដែលបញ្ជាក់ថាពុំមានលទ្ធភាពបង់ប្រាក់។
- b. ការស្នើសុំជំនួយហិរញ្ញវត្ថុដោយផ្ទាល់ ក៏អាចត្រូវបានស្នើឡើងដោយបុគ្គលផ្សេងក្រៅពីអ្នកជំងឺផងដែរ ដូចជាគ្រូពេទ្យរបស់ អ្នកជំងឺ សមាជិកគ្រួសារ សហគមន៍ ឬក្រុមសាសនា សេវាសង្គម ឬបុគ្គលិកប្រព័ន្ធសុខភាព។ បុគ្គលិកនឹងទាក់ទងទៅ កាន់អ្នកជំងឺ ឬអ្នកតំណាងរបស់ពួកគេដើម្បីធ្វើការពិនិត្យវាយតម្លៃ។
- c. ក្នុងអំឡុងពេលនៃការពិនិត្យវាយតម្លៃដោយផ្ទាល់នេះ OHSU នឹងធ្វើការត្រួតពិនិត្យលើប្រាក់ចំណូលគ្រួសាររបស់អ្នកជំងឺ ឬ ភាគីទទួលខុសត្រូវ (ឧ. សហព័ទ្ធ ដៃគូជីវិត អាណាព្យាបាលស្របច្បាប់ជាដើម) ព្រមទាំងចំនួនសមាជិកក្នុងផ្ទះ ហើយនឹង អនុវត្តការត្រួតពិនិត្យប្រវត្តិឥណទានបឋម ដើម្បីកំណត់ពីសិទ្ធិទទួលបានជំនួយ។ ក្នុងករណីដែលប្រាក់ចំណូលរបស់ សមាជិកក្នុងផ្ទះរបស់អ្នកជំងឺមិនត្រូវតាមគោលការណ៍ណែនាំស្តីពីប្រាក់ចំណូលដើម្បីទទួលបានជំនួយហិរញ្ញវត្ថុ ការ សម្រេចផ្តល់ប្រាក់ឧបត្ថម្ភដោយសារការលំបាក អាចនឹងធ្វើឡើងដោយឡែកពីគ្នាសម្រាប់កាលៈទេសៈពិសេសនានា។ សូម ទាក់ទងការិយាល័យចេញវិក្កយបត្រ ដើម្បីកំណត់សិទ្ធិទទួលបានប្រាក់ឧបត្ថម្ភដោយសារការលំបាក។ សូមមើលឧបសម្ព័ន្ធ D សម្រាប់ព័ត៌មានទំនាក់ទំនង។
- d. OHSU នឹងរក្សាការសម្ងាត់នូវរាល់ព័ត៌មានដែលបានផ្តល់ជូន ក្នុងអំឡុងពេលនីតិវិធីនៃការពិនិត្យវាយតម្លៃដោយផ្ទាល់។
- e. ក្នុងករណីខ្លះ ការសម្រេចផ្តល់ជំនួយហិរញ្ញវត្ថុនឹងមិនត្រូវបានធ្វើឡើងឡើយ ប្រសិនបើគ្មានពាក្យសុំជំនួយហិរញ្ញវត្ថុដែល បានបំពេញរាល់ ឬការពិនិត្យវាយតម្លៃដែលបានបញ្ចប់ជាមុនសិន។ ប្រសិនបើនីតិវិធីនៃការពិនិត្យវាយតម្លៃស្ថានភាព ហិរញ្ញវត្ថុដោយផ្ទាល់ ទទួលបានព័ត៌មានគ្រប់គ្រាន់ដែលអាចឱ្យមានការសម្រេចចិត្តជាស្ថាពរបាន នោះអ្នកជំងឺមិនចាំបាច់ បំពេញពាក្យសុំជំនួយហិរញ្ញវត្ថុទៀតឡើយ។
- f. ការជូនដំណឹងអំពីការកំណត់ជំនួយហិរញ្ញវត្ថុនឹងត្រូវបានផ្ញើតាមប្រៃសណីយ៍ទៅភាគីទទួលខុសត្រូវ។

6. ការពិនិត្យវាយតម្លៃដោយស្វ័យប្រវត្តិសម្រាប់ជំនួយហិរញ្ញវត្ថុ

- a. រាល់អ្នកជំងឺដែលទទួលបានសេវាកម្មចាំបាច់ផ្នែកវេជ្ជសាស្ត្រ ហើយមានជំពាក់បំណុលលើសពី \$1500 ព្រមទាំងអ្នកជំងឺ ដែលគ្មានធានារ៉ាប់រង និងអ្នកជំងឺដែលមានសិទ្ធិចូលរួមក្នុងកម្មវិធីជំនួយផ្នែកវេជ្ជសាស្ត្ររបស់រដ្ឋទាំងអស់ នឹងត្រូវបានត្រួត ពិនិត្យស្ថានភាពហិរញ្ញវត្ថុ មុនពេលទទួលបានការណែនាំវិក្កយបត្រ។
- b. ទំហំគ្រួសារ និងប្រាក់ចំណូលនឹងត្រូវបានស្នើសុំពីភាគីទទួលខុសត្រូវ ដែលជាផ្នែកមួយនៃនីតិវិធីត្រួតពិនិត្យតាមទូរសព្ទ តាម MyChart អ៊ីមែល ឬប្រៃសណីយ៍។ នេះនឹងជួយប៉ាន់ស្មានកម្រិតភាពក្រីក្រនៃសហព័ន្ធរបស់អ្នកជំងឺ។ OHSU ក៏ពិនិត្យ មើលថា តើអ្នកជំងឺមាន ឬធ្លាប់មានសិទ្ធិទទួលបានកម្មវិធីផ្សេងៗកាលពីអតីតកាលដែរឬទេ ដែលការណ៍នេះនឹងជួយ កំណត់កត្តានេះផងដែរ។
- c. កម្រិតភាពក្រីក្ររបស់សហព័ន្ធដែលបានប៉ាន់ស្មានត្រូវបានប្រើ ដើម្បីសម្រេចការកំណត់ជំនួយហិរញ្ញវត្ថុតាមសន្ទគរបស់អ្នកជំងឺ៖
 - i. មិនមានសិទ្ធិទទួលបាន
 - ii. មិនមានព័ត៌មានគ្រប់គ្រាន់
 - iii. បានអនុម័ត 100%
 - iv. បានអនុម័ត 65%



OHSU
គោលនយោបាយជំនួយហិរញ្ញវត្ថុ

- d. ការអនុម័តតាមការសន្មតណាមួយសម្រាប់ជំនួយហិរញ្ញវត្ថុនឹងត្រូវបានអនុវត្តដោយស្វ័យប្រវត្តិទៅលើសមតុល្យរបស់អ្នកជំងឺមុនពេលចេញវិក្កយបត្រ។
- e. អ្នកជំងឺនឹងត្រូវបានជូនដំណឹងអំពីកម្រិតជំនួយហិរញ្ញវត្ថុតាមការសន្មតរបស់ពួកគេតាមរយៈ MyChart ឬសំបុត្រប្រៃសណីយ៍ប្រសិនបើមានការអនុម័ត 100%។ សម្រាប់ការកំណត់តាមការសន្មតថាមិនមានសិទ្ធិទទួលបាន មិនមានព័ត៌មានគ្រប់គ្រាន់ ឬបានអនុម័ត 65% អ្នកជំងឺនឹងទទួលបានព័ត៌មាននេះនៅលើរបាយការណ៍វិក្កយបត្ររបស់ពួកគេ។
- f. ប្រសិនបើអ្នកជំងឺមានអារម្មណ៍ថា ពួកគេមានសិទ្ធិទទួលបានជំនួយហិរញ្ញវត្ថុ ឬជំនួយហិរញ្ញវត្ថុក្នុងកម្រិតខ្ពស់ជាងអ្វីដែលបានផ្តល់តាមរយៈការត្រួតពិនិត្យវាយតម្លៃដោយសន្មត អ្នកជំងឺអាចដាក់ពាក្យសុំតាមរយៈពាក្យសុំជំនួយហិរញ្ញវត្ថុ មុនពេលទទួលបានសេវា ឬរហូតដល់ 12 ខែបន្ទាប់ពីកាលបរិច្ឆេទផ្តល់សេវា។

7. ការដាក់ពាក្យសុំជំនួយហិរញ្ញវត្ថុតាមរយៈពាក្យសុំជំនួយហិរញ្ញវត្ថុ

- a. ជាធម្មតា ពាក្យសុំជំនួយហិរញ្ញវត្ថុត្រូវបានប្រើនៅពេលដែលមិនមានព័ត៌មានគ្រប់គ្រាន់តាមរយៈដំណើរការពិនិត្យវាយតម្លៃដោយផ្ទាល់ ឬដោយស្វ័យប្រវត្តិ ឬនៅពេលដែលភាពខុសគ្នាត្រូវបានកំណត់ឃើញ ហើយព័ត៌មានបន្ថែមត្រូវបានទាមទារដើម្បីឈានដល់ការកំណត់។
- b. សំណើសុំពាក្យសុំជំនួយហិរញ្ញវត្ថុអាចត្រូវបានធ្វើឡើងដោយផ្ទាល់មាត់ ឬជាលាយលក្ខណ៍អក្សរនៅចំណុចណាមួយមុនពេល អំឡុងពេល ឬក្នុង 12 ខែបន្ទាប់ពីការផ្តល់ការថែទាំ។
- c. ការស្នើសុំជំនួយហិរញ្ញវត្ថុអាចត្រូវបានស្នើឡើងដោយបុគ្គលផ្សេងក្រៅពីអ្នកជំងឺ ដូចជាគ្រូពេទ្យ សមាជិកគ្រួសាររបស់អ្នកជំងឺ សហគមន៍ ឬក្រុមសាសនា សេវាសង្គម ឬបុគ្គលិកប្រព័ន្ធសុខភាព។ បុគ្គលិកនឹងទាក់ទងទៅកាន់អ្នកជំងឺ ឬអ្នកតំណាងរបស់ពួកគេដើម្បីធ្វើការពិនិត្យវាយតម្លៃ។
- d. បុគ្គលដែលស្នើសុំជំនួយហិរញ្ញវត្ថុពី OHSU នឹងត្រូវបានពិនិត្យវាយតម្លៃរកម្មវិធីវេជ្ជសាស្ត្រដែលមានសិទ្ធិ មុនពេលទទួលបានពាក្យសុំជំនួយហិរញ្ញវត្ថុ ដែលរួមបញ្ចូលទាំងការណែនាំអំពីរបៀបដាក់ពាក្យសុំផងដែរ។
- e. ការពិចារណាសម្រាប់ជំនួយហិរញ្ញវត្ថុនឹងកើតឡើង នៅពេលដែលអ្នកដាក់ពាក្យសុំផ្តល់ពាក្យសុំជំនួយហិរញ្ញវត្ថុដែលបានបំពេញរួចដោយមានអមមកជាមួយឯកសារគាំទ្រ រួមទាំងការផ្ទៀងផ្ទាត់ប្រាក់ចំណូល។ ការផ្ទៀងផ្ទាត់ប្រាក់ចំណូលដែលអាចទទួលយកបានរួមមានដូចខាងក្រោម៖
 - i. កន្ទុយសន្លឹកបើកប្រាក់បៀវត្សប្រចាំខែពីរយៈពេលបីខែចុងក្រោយបំផុត
 - ii. ច្បាប់ចម្លងនៃលិខិតប្រកាសពន្ធ IRS ប្រចាំឆ្នាំចុងក្រោយបំផុត
 - iii. ការផ្ទៀងផ្ទាត់អត្ថប្រយោជន៍របបសន្តិសុខសង្គម ឬអត្ថប្រយោជន៍ភាពអត់ការងារធ្វើ
 - iv. ច្បាប់ចម្លងរបាយការណ៍ធនាគារ ដើម្បីផ្ទៀងផ្ទាត់ប្រភពចំណូលផ្សេងទៀត
 ក្នុងករណីដែលគ្មានប្រាក់ចំណូល លិខិតគាំទ្រពីបុគ្គលដែលផ្គត់ផ្គង់តម្រូវការរស់នៅជាមូលដ្ឋានរបស់អ្នកជំងឺនឹងត្រូវបានទទួលយក។ OHSU អាចតម្រូវឱ្យមានការផ្ទៀងផ្ទាត់ប្រាក់ចំណូលបន្ថែម។
- f. OHSU នឹងរក្សាទុកពាក្យសុំ និងឯកសារគាំទ្រទាំងអស់ជាការសម្ងាត់។
- g. OHSU អាចស្នើសុំការត្រួតពិនិត្យឥណទានកម្រិតស្រាល ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានបន្ថែមទៀតនៅលើពាក្យសុំនេះ ដោយខ្លួនទទួលខុសត្រូវលើការចំណាយនេះ។



OHSU
គោលនយោបាយជំនួយហិរញ្ញវត្ថុ

- h. OHSU នឹងប្រើប្រាស់ប្រព័ន្ធគ្រប់បែបយ៉ាង ដើម្បីធ្វើការកំណត់ជំនួយក្នុងរយៈពេល 21 ថ្ងៃ បន្ទាប់ពីទទួលបានពាក្យសុំជំនួយហិរញ្ញវត្ថុដែលបំពេញរួច។
- i. ពាក្យសុំជំនួយហិរញ្ញវត្ថុដែលមិនទាន់បានបំពេញរួចរាល់នឹងត្រូវបានរក្សាទុករយៈពេល 90 ថ្ងៃ។ ប្រសិនបើឯកសារត្រឹមត្រូវមិនត្រូវបានទទួលក្នុងរយៈពេល 90 ថ្ងៃនោះទេ នោះអាចមានការទាមទារពាក្យសុំថ្មីមួយទៀត។
- j. នៅពេលដែលពាក្យសុំត្រូវបានកំណត់ថា មិនពេញលេញ អ្នកជំងឺនឹងត្រូវបានជូនដំណឹងក្នុងរយៈពេលដប់ (10) ថ្ងៃ។
 - i. ការជូនដំណឹងនឹងរួមបញ្ចូលព័ត៌មានបន្ថែមអ្វីខ្លះ ដែលត្រូវការដើម្បីធ្វើសេចក្តីសម្រេច វិធានការអ្វីខ្លះដែលត្រូវអនុវត្តដើម្បីបំពេញពាក្យសុំ ក៏ដូចជាព័ត៌មានទំនាក់ទំនងសម្រាប់សំណួរណាមួយ។
- k. ការជូនដំណឹងអំពីការកំណត់ជំនួយហិរញ្ញវត្ថុនឹងត្រូវបានធ្វើតាមប្រៃសណីយ៍ទៅភាគីទទួលខុសត្រូវ។ នៅពេលអ្នកជំងឺទទួលបានការថែទាំបញ្ចុះតម្លៃ (ជាជាងការថែទាំដោយឥតគិតថ្លៃ) ការរៀបចំការទូទាត់ដោយសមហេតុផលស្របតាមសមត្ថភាពរបស់ភាគីទទួលខុសត្រូវក្នុងការបង់ប្រាក់នឹងត្រូវបានពន្យារសម្រាប់ចំនួនទឹកប្រាក់ដែលត្រូវបង់ដោយអ្នកជំងឺ។
- l. ប្រសិនបើ OHSU បដិសេធពាក្យសុំជំនួយហិរញ្ញវត្ថុ ឬផ្តល់ការកែតម្រូវការចំណាយតិចជាង 100% នៃថ្លៃចំណាយរបស់អ្នកជំងឺ ការជូនដំណឹងនឹងត្រូវបានផ្ញើក្នុងរយៈពេលដប់ (10) ថ្ងៃធ្វើការបន្ទាប់ពីការកំណត់។ ការជូនដំណឹងនឹងរួមបញ្ចូលហេតុផលសម្រាប់ការបដិសេធ ព័ត៌មានសិទ្ធិទទួលបានដែលត្រូវបានប្រើ ក៏ដូចជាព័ត៌មានទំនាក់ទំនងសម្រាប់សំណួរទាក់ទងនឹងការបដិសេធ។ ការជូនដំណឹងនេះក៏នឹងរួមបញ្ចូលព័ត៌មានអំពីដំណើរការបណ្តឹងឧទ្ធរណ៍ផងដែរ។ ដំណើរការបណ្តឹងឧទ្ធរណ៍ក៏ត្រូវបានគូសបញ្ជាក់នៅក្នុងផ្នែកទីដប់ (10) នៃគោលនយោបាយនេះផងដែរ។

8. សិទ្ធិទទួលបានជំនួយហិរញ្ញវត្ថុដោយសារតែសិទ្ធិទទួលបានកម្មវិធីផ្សេងទៀត

- a. ជំនួយហិរញ្ញវត្ថុអាចត្រូវបានផ្តល់ជូនក្នុងករណីដែលមិនមានពាក្យសុំដែលបានបំពេញនៅក្នុងស្ថានភាពដែលអ្នកជំងឺមិនដាក់ពាក្យសុំ ប៉ុន្តែព័ត៌មានដែលមានផ្សេងទៀតបញ្ជាក់ពីការលំបាកផ្នែកហិរញ្ញវត្ថុដែលនឹងធ្វើឱ្យបំណុលស្ទើរតែមិនអាចប្រមូលបាន។ ឧទាហរណ៍អំពីករណីលើកលែងទាំងនេះដែលតម្រូវការឯកសារត្រូវបានលើកលែងរួមមានជាអាទិ៍៖
 - i. ការវាយតម្លៃហិរញ្ញវត្ថុដោយផ្អែកលើឥណទានដោយឯករាជ្យបង្ហាញអំពីស្ថានភាពក្រីក្រ
 - ii. ការកំណត់ជំនួយហិរញ្ញវត្ថុដោយស្វ័យប្រវត្តិនៃជំនួយ 100% ត្រូវបានអនុវត្តនៅក្នុងស្ថានភាពដូចខាងក្រោម លុះត្រាតែមានលក្ខណៈវិនិច្ឆ័យនៃសិទ្ធិទទួលបានផ្សេងទៀតត្រូវបានបំពេញ៖
 1. អ្នកជំងឺមានគម្រោង Medicaid មានកម្រិតសកម្មមានកំណត់ រួមទាំងការធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្រដែលរួចខ្លួនពីពលរដ្ឋ (CWM) ឬគម្រោងសន្សំរបស់ Medicare ដូចជា SMF, SMB ឬ QI-1 ឬ
 2. អ្នកជំងឺដែលមានការធានារ៉ាប់រង Oregon Medicaid សកម្មនាពេលបច្ចុប្បន្ននឹងមានជំនួយដែលបានដាក់ពាក្យសុំសម្រាប់កាលបរិច្ឆេទនៃសេវាកម្មពីមុន

9. រយៈពេលនៃសិទ្ធិទទួលបាន

- a. ការអនុម័តជំនួយហិរញ្ញវត្ថុនឹងអនុវត្តចំពោះសមតុល្យអ្នកជំងឺដែលមានស្រាប់គិតត្រឹមកាលបរិច្ឆេទនៃការអនុម័ត ហើយរួមបញ្ចូលទាំងសេវាដែលមានសិទ្ធិទទួលបានណាមួយដែលផ្តល់ដោយ OHSU ក្នុងរយៈពេលមួយឆ្នាំ (365 ថ្ងៃ) គិតចាប់ពីកាលបរិច្ឆេទមានប្រសិទ្ធភាពនៃការអនុម័ត។



OHSU
គោលនយោបាយជំនួយហិរញ្ញវត្ថុ

- b. រយៈពេលនៃការអនុម័តអាចត្រូវបានកាត់បន្ថយ និងបញ្ចប់មុនកាលបរិច្ឆេទអនុម័តដើម ប្រសិនបើអ្នកជំងឺមានសិទ្ធិផ្សេងទៀតសម្រាប់ការធានារ៉ាប់រង ឬភាពខុសគ្នាត្រូវបានរកឃើញនៅក្នុងព័ត៌មានដែលទទួលបានស្តីពីសិទ្ធិទទួលបានជាសន្ទុក។
- c. អ្នកជំងឺនឹងត្រូវដាក់ពាក្យសុំជំនួយហិរញ្ញវត្ថុឡើងវិញ ប្រសិនបើត្រូវការសេវាកម្មបន្ថែមបន្ទាប់ពីផុតកំណត់ការអនុម័ត។

10. បណ្តឹងឧទ្ធរណ៍ទាក់ទងនឹងការកំណត់ពីការដាក់ពាក្យសុំជំនួយហិរញ្ញវត្ថុ

- a. អ្នកជំងឺអាចដាក់សំណើសុំបណ្តឹងឧទ្ធរណ៍ ប្រសិនបើពួកគេជឿជាក់ថា ពាក្យសុំជំនួយហិរញ្ញវត្ថុរបស់ពួកគេមិនត្រូវបានអនុម័តដោយអនុលោមតាមគោលនយោបាយនេះ។
 - i. ទម្រង់បែបបទបណ្តឹងឧទ្ធរណ៍អាចរកបាននៅលើគេហទំព័ររបស់យើង ឬបណ្តឹងឧទ្ធរណ៍អាចត្រូវបានចាប់ផ្តើមដោយទូរសព្ទទៅក្រុមការងារផ្នែកជំនួយហិរញ្ញវត្ថុរបស់យើងតាមរយៈលេខ 503-494-8551។
 - ii. នៅពេលដែលបណ្តឹងឧទ្ធរណ៍ត្រូវបានដាក់ សកម្មភាពប្រមូលបំណុលទាំងអស់នឹងត្រូវបានផ្អាករហូតទាល់តែបណ្តឹងឧទ្ធរណ៍អាចត្រូវបានដោះស្រាយ។
- b. ប្រសិនបើអ្នកជំងឺមិនយល់ស្របនឹងសេចក្តីសម្រេចដែលបានធ្វើឡើងតាមរយៈដំណើរការក្រៅពីពាក្យសុំ (ការពិនិត្យវាយតម្លៃដោយស្វ័យប្រវត្តិ ឬដោយផ្ទាល់) ពួកគេត្រូវតែបំពេញពាក្យសុំជំនួយហិរញ្ញវត្ថុជាមុនសិន ហើយផ្តល់ឯកសារប្រាក់ចំណូលគាំទ្រសម្រាប់ការកំណត់ពេញលេញ។ មានតែសេចក្តីសម្រេចមកពីពាក្យសុំប៉ុណ្ណោះដែលអាចប្តឹងឧទ្ធរណ៍បាន។
- c. រាល់សេចក្តីសម្រេចលើបណ្តឹងឧទ្ធរណ៍ទាំងអស់ គឺជាសេចក្តីសម្រេចចុងក្រោយ ហើយនឹងត្រូវបានជូនដំណឹងដល់អ្នកជំងឺ។

11. អ្នកផ្តល់សេវាដែលមានការធានារ៉ាប់រង

- a. ពាក្យសុំជំនួយហិរញ្ញវត្ថុ និងការកំណត់ធានារ៉ាប់រងតែលើសមតុល្យ OHSU ប៉ុណ្ណោះ។ សូមមើលឧបសម្ព័ន្ធ c សម្រាប់ព័ត៌មានលម្អិត។

12. ការបញ្ចុះតម្លៃសម្រាប់អ្នកជំងឺដែលមិនមានការធានារ៉ាប់រង

- a. OHSU ផ្តល់ការបញ្ចុះតម្លៃដល់អ្នកជំងឺដែលមិនមានការធានារ៉ាប់រងសុខភាព ឬការធានារ៉ាប់រងផ្សេងទៀត។ ការបញ្ចុះតម្លៃនេះបន្ថយចំនួនទឹកប្រាក់ដែលជំពាក់ដល់ 65% (ការបញ្ចុះតម្លៃ 35%)។ ការបញ្ចុះតម្លៃនេះនឹងត្រូវបានអនុវត្តដោយស្វ័យប្រវត្តិ ហើយបន្ទាប់មក ជំនួយហិរញ្ញវត្ថុដែលត្រូវបានអនុម័តណាមួយនឹងត្រូវបានអនុវត្តដើម្បីធានាថា យើងមិនគិតថ្លៃអ្នកជំងឺលើសពីចំនួនទឹកប្រាក់ចេញវិក្កយបត្រទូទៅនោះទេ។
 - i. ការបញ្ចុះតម្លៃនេះមិនអនុវត្តចំពោះអ្នកជំងឺអន្តរជាតិទេ។
- b. មាត្រដ្ឋាននៃការបញ្ចុះតម្លៃត្រូវបានបង្កើតឡើងដោយការគណនាចំនួនទឹកប្រាក់ជាមធ្យមដែលត្រូវបានចេញវិក្កយបត្រជាទូទៅទៅឱ្យថ្លៃសេវា Medicare និងក្រុមហ៊ុនធានារ៉ាប់រងសុខភាពឯកជនទាំងអស់ដោយប្រើវិធីសាស្ត្រពិនិត្យមើលពីមុន (សូមមើលឧបសម្ព័ន្ធ b)។



OHSU
គោលនយោបាយជំនួយហិរញ្ញវត្ថុ

13. ការអនុវត្តការចេញវិក្កយបត្រ/ការប្រមូលបំណុល

- a. OHSU នឹងអនុវត្តជំនួយហិរញ្ញវត្ថុដែលបានកំណត់ណាមួយចំពោះការទទួលខុសត្រូវរបស់អ្នកជំងឺ មុនពេលចេញវិក្កយបត្រ ឱ្យអ្នកជំងឺលើសេវាកម្មចាំបាច់ផ្នែកវេជ្ជសាស្ត្រទាំងអស់។
- b. OHSU នឹងធ្វើរបាយការណ៍យ៉ាងតិចចំនួនបី (3) ទៅកាន់អ្នកជំងឺ ដោយជូនដំណឹងដល់អ្នកជំងឺអំពីចំនួនទឹកប្រាក់ដែលត្រូវបង់ និងឱកាសរបស់អ្នកជំងឺក្នុងការបំពេញពាក្យសុំជំនួយហិរញ្ញវត្ថុ។ OHSU ក៏នឹងព្យាយាមទាក់ទងអ្នកជំងឺតាមលេខទូរសព្ទដែលផ្តល់ដោយអ្នកជំងឺ (ប្រសិនបើមាន) ដើម្បីជូនដំណឹងដល់អ្នកជំងឺអំពីចំនួនទឹកប្រាក់ដែលត្រូវបង់ និងឱកាសរបស់អ្នកជំងឺក្នុងការបំពេញពាក្យសុំជំនួយហិរញ្ញវត្ថុ និងបញ្ជាក់ថា ការបំពេញពាក្យសុំបែបនេះអាចមានលទ្ធភាពទទួលបានការថែទាំដោយឥតគិតថ្លៃ ឬការបញ្ចុះតម្លៃ។
- c. ការរៀបចំការទូទាត់អាចត្រូវបានបង្កើតឡើងសម្រាប់អ្នកជំងឺដែលមានលក្ខខណ្ឌត្រូវបានព្រមព្រៀងគ្នាទៅវិញទៅមករវាងអ្នកជំងឺ និងការិយាល័យចេញវិក្កយបត្ររបស់ OHSU។ អ្នកជំងឺដែលកំពុងធ្វើការទូទាត់ទាន់ពេលវេលាលើរាល់ការបង់រំលស់ដែលបានព្រមព្រៀងគ្នានៃកិច្ចព្រមព្រៀងទូទាត់សម្រាប់សេវាថែទាំសុខភាពនឹងមិនត្រូវបានគិតការប្រាក់ទេ។
- d. ប្រសិនបើសមតុល្យត្រូវបានជំពាក់ បន្ទាប់ពីការកំណត់ជំនួយហិរញ្ញវត្ថុ ហើយអ្នកជំងឺមិនគោរពតាមការរៀបចំការទូទាត់ដែលបានព្រមព្រៀងគ្នាទេ OHSU នឹងធ្វើការព្យាយាមចំនួនពីរដងដើម្បីផ្តល់ការជូនដំណឹងដល់អ្នកជំងឺតាមប្រៃសណីយ៍។ ប្រសិនបើស្ថានភាពហិរញ្ញវត្ថុរបស់អ្នកជំងឺបានផ្លាស់ប្តូរ អ្នកជំងឺនឹងត្រូវបានផ្តល់ឱកាសដើម្បីរកវិធីទូទាត់ថ្មី។
- e. ប្រសិនបើអ្នកជំងឺមិនធ្វើការរៀបចំការទូទាត់ ឬប្រសិនបើអ្នកជំងឺមិនបានអនុវត្តតាមការរៀបចំការទូទាត់ណាមួយដែលបានធ្វើឡើងនោះទេ OHSU អាចបញ្ជូនសមតុល្យគណនីដែលនៅជំពាក់ទៅទីភ្នាក់ងារប្រមូលបំណុល។ មុនពេលបញ្ជូនអ្នកជំងឺទៅកាន់ផ្នែកប្រមូលបំណុល OHSU នឹងបញ្ចប់ការពិនិត្យវាយតម្លៃជំនួយហិរញ្ញវត្ថុសន្មតសម្រាប់អ្នកជំងឺដោយប្រើអ្នកផ្តល់សេវាកម្មទីបី។
- f. OHSU អាចជ្រើសរើសចាត់ថ្នាក់គណនីដែលមិនទាន់ទូទាត់ប្រាក់ថាជា "ការថែទាំសប្បុរសធម៌តាមការសន្មត" នៅពេលដែលលទ្ធផលជាឯករាជ្យបង្ហាញពីអសមត្ថភាពក្នុងការបង់ប្រាក់ ដោយប្រើការពិនិត្យវាយតម្លៃអ្នកផ្តល់សេវាប្រមូលបំណុលជាមុន/ដំណាក់កាលដំបូង។
- g. រាល់អ្នកជំងឺអនាថា ឬគ្មានផ្ទះសំបែងដែលមិនអាចត្រូវបានពិនិត្យវាយតម្លៃតាមការសន្មត ដែលប្រហែលជាមិនមានព័ត៌មានគ្រប់គ្រាន់ដើម្បីពិនិត្យវាយតម្លៃ ឬដែលមិនបានទទួលព័ត៌មានត្រឡប់មកវិញទេ ក្នុងអំឡុងពេលពិនិត្យវាយតម្លៃតាមការសន្មតនឹងត្រូវបានសន្មតដោយស្វ័យប្រវត្តិថា ស្ថិតនៅក្រោម FPL ហើយដូច្នោះមានសិទ្ធិទទួលបានការថែទាំសប្បុរសធម៌តាមការសន្មត 100%។



OHSU
គោលនយោបាយជំនួយហិរញ្ញវត្ថុ

ឧបសម្ព័ន្ធ A

តារាងកម្រិតភាពក្រីក្ររបស់សហព័ន្ធ (FPL) សម្រាប់ឆ្នាំ 2026

OHSU ប្រើប្រាស់កម្រិតភាពក្រីក្ររបស់សហព័ន្ធសម្រាប់រដ្ឋនៅជាប់គ្នាចំនួន 48 រដ្ឋ និងសម្រាប់ District of Columbia

<u>បុគ្គលក្នុងគ្រួសារ</u>	<u>ប្រាក់ចំណូលប្រចាំឆ្នាំ</u>
<u>1</u>	<u>\$15,960</u>
<u>2</u>	<u>\$21,640</u>
<u>3</u>	<u>\$27,320</u>
<u>4</u>	<u>\$33,000</u>
<u>5</u>	<u>\$38,680</u>
<u>6</u>	<u>\$44,360</u>
<u>7</u>	<u>\$50,050</u>
<u>8</u>	<u>\$55,720</u>
<u>សម្រាប់មនុស្សបន្ថែមម្នាក់ៗ សូមបូកបន្ថែម</u>	<u>\$5,680</u>



OHSU
គោលនយោបាយជំនួយហិរញ្ញវត្ថុ

ឧបសម្ព័ន្ធ B

ការគណនា AGB និងតារាង

យើងគណនា AGB របស់យើងជាមួយរាល់ឆ្នាំដើម្បីធានាថា យើងមិនគិតប្រាក់ពីអ្នកជំងឺណាម្នាក់ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ FA លើសពីចំនួនទឹកប្រាក់ដែលបានចេញវិក្កយបត្រជាទូទៅ។ វិធីសាស្ត្រដែលប្រើដើម្បីគណនា AGB គឺជាវិធីសាស្ត្រពិនិត្យមើលទៅអតីតកាលដោយផ្អែកលើការទាមទារសំណងដែលបានបង់ជាក់ស្តែងសម្រាប់អ្នកបង់ប្រាក់ថ្លៃសេវា Medicare និងអ្នកបង់ប្រាក់ឯកជន។ ភាគរយជាមធ្យមតែមួយនៃការគិតថ្លៃសរុប ឬភាគរយច្រើនសម្រាប់ប្រភេទនៃការថែទាំដាច់ដោយឡែក ឬសម្ភារៈ ឬសេវាកម្មដាច់ដោយឡែក។ អត្រា AGB នឹងត្រូវបានធ្វើបច្ចុប្បន្នភាពជាមួយរាល់ឆ្នាំនៅក្នុងខែមករាជាមួយរាល់ឆ្នាំនិងអនុវត្តក្នុងរយៈពេល 120 ថ្ងៃនៃការផ្លាស់ប្តូរអត្រា AGB ណាមួយ។ វិធីសាស្ត្ររបស់យើងសម្រាប់ FA 100% មានអ្នកជំងឺបង់ប្រាក់ 0% នៃការគិតថ្លៃ ហើយសម្រាប់ FA 65%, OHSU ទទួលយកការបញ្ចុះតម្លៃ 35% ជាជំហានសម្រាប់ការបង់ប្រាក់ដោយខ្លួនឯង ហើយបន្ទាប់មកការបញ្ចុះតម្លៃ 65% សម្រាប់ FA ដោយទុកឱ្យអ្នកជំងឺបង់ប្រាក់ 22.75% នៃការគិតថ្លៃដែលតិចជាង AGB សម្រាប់អង្គការទាំងបី។

<u>មណ្ឌលព្យាបាល</u>	<u>សេវាកម្ម</u>	<u>មានប្រសិទ្ធភាព</u>	<u>អត្រា AGB</u>
មន្ទីរពេទ្យ និងគ្លីនិក OHSU	សេវាកម្មទាំងអស់	3/1/2025	37.30%
Hillsboro Medical Center	សេវាកម្មទាំងអស់	3/1/2025	31.80%
Adventist Health Portland	សេវាកម្មទាំងអស់	3/1/2025	23.10%

ឧបសម្ព័ន្ធ c

គោលនយោបាយជំនួយហិរញ្ញវត្ថុរបស់ OHSU ផ្តល់ព័ត៌មានទៅកាន់អ្នកផ្តល់សេវាទាំងអស់ដែលជាផ្នែកមួយនៃផែនការអនុវត្ត OHSU នៅសាកលវិទ្យាល័យ Oregon Health and Sciences University។ ការលើកលែងទីតាំងតែមួយគត់សម្រាប់ជំនួយហិរញ្ញវត្ថុក្រោមគោលនយោបាយនេះគឺគ្លីនិក OHSU Richmond Family Medicine Clinic និងគ្លីនិក OHSU East Portland Family Medicine Clinic ដែលអនុវត្តតាមគោលការណ៍ណែនាំរបស់មជ្ឈមណ្ឌលសុខភាពដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់សហព័ន្ធ (FQHC) និងសេវាកម្មដែលផ្តល់ជូននៅ School of Dentistry ដែលស្ថិតនៅក្រោមកម្មវិធីសេវាកម្មបញ្ចុះតម្លៃរបស់ School of Dentistry។

ឧបសម្ព័ន្ធ d

ព័ត៌មានទំនាក់ទំនងសម្រាប់ការចេញវិក្កយបត្រ ដើម្បីស្នើសុំព័ត៌មានអំពីជំនួយហិរញ្ញវត្ថុ ឬស្នើសុំការពិចារណាអំពីការលំបាកបន្ទាប់ពីការកំណត់ជំនួយហិរញ្ញវត្ថុត្រូវបានធ្វើឡើង ហើយអ្នកជំងឺត្រូវបានរកឃើញថាមានប្រាក់ចំណូលលើស ឬមានជំនួយដោយផ្នែក។

OHSU & Hillsboro Medical Center
503-494-8760



OHSU
គោលនយោបាយជំនួយហិរញ្ញវត្ថុ

ឯកសារយោងដែលពាក់ព័ន្ធ៖ គ្មាន

ឯកសារពាក់ព័ន្ធ/តំណភ្ជាប់ខាងក្រៅ៖

- ពាក្យសុំជំនួយហិរញ្ញវត្ថុ
- គោលនយោបាយបញ្ជូនថវិកាសម្រាប់ការបង់ប្រាក់ដោយខ្លួនឯងរបស់ OHSU
- គោលនយោបាយទូទាត់ប្រាក់សម្រាប់អ្នកជំងឺអន្តរជាតិរបស់ OHSU
- ប្រាក់ឧបត្ថម្ភសម្រាប់ការលំបាក និងប្រាក់ឧបត្ថម្ភហិរញ្ញវត្ថុដោយសារគ្រោះមហន្តរាយរបស់ OHSU

គណៈកម្មការអនុម័ត៖

- ជំនួយការនាយក ផ្នែកសេវាហិរញ្ញវត្ថុអ្នកជំងឺ
- នាយកជាន់ខ្ពស់ ផ្នែកទទួលអ្នកជំងឺ
- វេជ្ជប្រាក់ចំណូលរបស់ VP
- OHSU SVP ប្រធានគណនេយ្យ

ប្រវត្តិនៃការកែប្រែ (ប្រវត្តិនៃការកែប្រែ – ការពិពណ៌នាសង្ខេបអំពីការផ្លាស់ប្តូរ ការពិនិត្យឡើងវិញប្តីឆ្នាំម្តង ការធ្វើបច្ចុប្បន្នភាពទម្រង់ប្រព័ន្ធ សេចក្តីថ្លែងការណ៍អំពីគោលនយោបាយជំនួយស។ល។)

តារាងប្រវត្តិនៃការកែប្រែ

លេខឯកសារ និងកម្រិតនៃការកែប្រែ	ការអនុម័តចុងក្រោយដោយ	ការពិពណ៌នាសង្ខេបនៃការផ្លាស់ប្តូរ/ការកែប្រែ
HC-FSM-112-POL Rev.010820	សេវាកម្មហិរញ្ញវត្ថុ	ការពិពណ៌នាលម្អិតបន្ថែមទៀតអំពីដំណើរការជំនួយហិរញ្ញវត្ថុ និងសមាសធាតុ។ ភាសាដែលបានធ្វើបច្ចុប្បន្នភាពសម្រាប់ការផ្លាស់ប្តូរ/អនុលោមតាមបទប្បញ្ញត្តិ
HC-FSM-112-POL Rev.032920	សេវាកម្មហិរញ្ញវត្ថុ	បានធ្វើបច្ចុប្បន្នភាពតារាងប្រាក់ចំណូល FPL បានធ្វើបច្ចុប្បន្នភាពភាសា
HC-FSM-112-POL Rev.060221	សេវាកម្មហិរញ្ញវត្ថុ	បានធ្វើបច្ចុប្បន្នភាពភាសាអនុលោមភាព បានធ្វើបច្ចុប្បន្នភាពតារាងប្រាក់ចំណូល FPL
HC-FSM-112-POL Rev.030922	សេវាកម្មហិរញ្ញវត្ថុ	បានធ្វើបច្ចុប្បន្នភាពភាសាអនុលោមភាព បានធ្វើបច្ចុប្បន្នភាពតារាងប្រាក់ចំណូល FPL
HC-FMS-112-POL Rev.05312023	សេវាកម្មហិរញ្ញវត្ថុ	ការកែតម្រូវទៅតារាងប្រាក់ចំណូល FPL
HC-FSM-112-POL Rev.030226	សេវាកម្មហិរញ្ញវត្ថុ	បានធ្វើបច្ចុប្បន្នភាព FPL & AGB បានធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌតម្រូវនៃអនុលោមភាពសម្រាប់ HB3320
HC-FSM-112-POL.Rev.030926	សេវាកម្មហិរញ្ញវត្ថុ	បានធ្វើបច្ចុប្បន្នភាព FPL & AGP បានធ្វើបច្ចុប្បន្នភាពដំណើរការសម្រាប់ការពិនិត្យវាយតម្លៃដោយស្វ័យប្រវត្តិ
HC-FSM-112-POL.Rev.040826	សេវាកម្មហិរញ្ញវត្ថុ	ការធ្វើបច្ចុប្បន្នភាពតាមបទប្បញ្ញត្តិដោយសារតែការអនុម័ត HB4040

HC-FSM-112-POL Rev.040826

ឯកសារនេះអាចត្រូវបានបោះពុម្ពសម្រាប់ប្រើប្រាស់ ប៉ុន្តែប្រភពអេឡិចត្រូនិកត្រូវតែត្រូវបានយោងសម្រាប់កំណែចុងក្រោយបំផុត។

ទំព័រទី 14 នៃ 14